

## ការដកហូតលិខិតផ្ទេរសិទ្ធិ

សូមប្រើទម្រង់បែបនេះ ប្រសិនបើអ្នកចង់ដកហូត (ដកហូត) លិខិតផ្ទេរសិទ្ធិ យើងណែនាំអ្នកឱ្យចុះហត្ថលេខាលើទម្រង់បែបនេះនៅចំពោះមុខសាក្សី ប៉ុន្តែមិនចាំបាច់មានការបញ្ជាក់ដោយសារការិយាល័យនេះទេ។

ឈ្មោះ: \_\_\_\_\_។

ខ្ញុំសូមដកហូតលិខិតផ្ទេរសិទ្ធិសម្រាប់ (ត្រូវដាក់ចំណុចទាំងអស់ដែលត្រឹមត្រូវ)៖

- ☐ ហិរញ្ញវត្ថុ
- ☐ ការថែទាំសុខភាព
- ☐ ការថែទាំសុខភាពផ្លូវចិត្ត
- ☐ អំណាចមេធាវី
- ☐ ផ្សេងទៀត (សូមពណ៌នា)៖

ដែលខ្ញុំបានផ្តល់ឱ្យ (ឈ្មោះភ្នាក់ងារ)

និង (ឈ្មោះភ្នាក់ងារជំនួស ប្រសិនបើមាន)៖

▶  
ហត្ថលេខារបស់ខ្ញុំ  
កាលបរិច្ឆេទ: \_\_\_\_\_

### Notarization (Optional) / (ការបញ្ជាក់ដោយសារការិយាល័យជម្រើស)

State of Washington (រដ្ឋ Washington)

County of (ខោនធីនៃ) \_\_\_\_\_

Signed or attested before me on (date) \_\_\_\_\_  
(បានចុះហត្ថលេខា ឬបញ្ជាក់នៅចំពោះមុខខ្ញុំនៅ (កាលបរិច្ឆេទ))

by (name) / (ដោយ (ឈ្មោះ)) \_\_\_\_\_។

## Revocation of Power of Attorney

Use this form if you want to **cancel** (revoke) a Power of Attorney. We recommend you sign this form in front of a notary, but notarization is not required.

My name is \_\_\_\_\_.

I hereby revoke the Power of Attorney for (check all that apply):

- Finances
- Health Care
- Mental Health Care
- Parental Powers
- Other (describe):

that I gave to (agent name)

and (alternate agent name, if any):

← My signature

← Date

▶  
Signature of Notary (ហត្ថលេខានៃសារការិយាល័យ)  
Notary Public for the State of Washington.  
(សារការិយាល័យរដ្ឋ Washington ។)

My commission expires (ការផ្ទេរសិទ្ធិរបស់ខ្ញុំផុតកំណត់)